

ជំរាបសួរអតិថិជន

លិខិតនេះជូនដំណឹងអាជីវករលក់ម្ហូបអាហារគ្រប់រូបឱ្យបានជ្រាបថា ការប្រើប្រាស់សមស្លាប្រាក់បិតប្លាស្ទិក បំពង់ប៊ីតប្លាស្ទិក និងជីវដោតផ្លែឈើដាក់ក្នុងស្រាបៀរក្រូក ត្រូវបានហាមឃាត់ នៅក្នុងទីក្រុង Seattle ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 នេះតទៅ ។ ជម្រើសដែលត្រូវតាមច្បាប់ រួមមាន សមស្លាប្រាក់បិត បំពង់ប៊ីត និងជីវដោតផ្លែឈើដាក់ក្នុងស្រាបៀរក្រូក ដែលមានភាពរឹងមាំ ឬ ដែលអាចរលាយជាដីបាន ។ បំពង់ប៊ីតដែលត្រូវតាមច្បាប់ រួមមានបំពង់ប៊ីតដែលធ្វើពីក្រដាស ឬប្លាស្ទិកដែលអាចរលាយជាដីបាន។ សមស្លាប្រាក់បិតដែលត្រូវបានហាមឃាត់ រួមមានសមស្លាប្រាក់បិត ប្លាស្ទិក ប្លាស្ទិក កាំបិតប្លាស្ទិក និងជីវដោតផ្លែឈើដាក់ក្នុងស្រាបៀរក្រូក ដែលយើងប្រើហើយបោះចោល ។

ពេលវេលា៖ ក្នុងឆ្នាំ 2008 ទីក្រុង Seattle បានចេញច្បាប់មួយ ដែលតម្រូវឱ្យហាងលក់ម្ហូបអាហារទាំងអស់ ប្រើប្រាស់របស់ម្តងហើយចោល ដែលរួមមានប្រអប់/កំប៉ង់ដាក់ម្ហូប និងសមស្លាប្រាក់បិត ដែលអាចកែច្នៃប្រើឡើងវិញបាន ឬដែលអាចរលាយជាដីបាន ។ Public Utilities នៃក្រុង Seattle បានផ្តល់ការលើកលែងពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះសមស្លាប្រាក់បិត និងបំពង់ប៊ីតប្លាស្ទិកមួយចំនួនតូច ។ សមស្លាប្រាក់បិត និងបំពង់ប៊ីតប្លាស្ទិក មិនអាចយកទៅកែច្នៃដើម្បីប្រើឡើងវិញបានឡើយ ។ បច្ចុប្បន្ននេះមានរោងចក្រជាច្រើន ដែលត្រូវបានអនុញ្ញាតឱ្យផលិតនូវសមស្លាប្រាក់បិត និងបំពង់ប៊ីតដែលអាចរលាយជាដីបាន, ដូច្នេះសម្ភារៈសម្រាប់ប្រើប្រាស់ម្ហូបអាហារទាំងអស់នេះ និងលែងត្រូវបានគេលើកលែងពីលក្ខខណ្ឌតម្រូវដែលមានស្រាប់របស់ច្បាប់បន្តទៀតឡើយ ។

ការអនុវត្តច្បាប់៖ បុគ្គលិក SPU បន្តធ្វើអធិការកិច្ចលើរាល់អាជីវករលក់ម្ហូបអាហារទាំងអស់ ដើម្បីត្រួតពិនិត្យលើការគោរពតាមច្បាប់នៃ Seattle Municipal Code Section 21.36.084 និង 21.36.086 ដែលតម្រូវថា៖

- អាជីវករលក់ម្ហូបអាហារទាំងអស់ ត្រូវបានតម្រូវឱ្យប្រើសម្ភារៈសម្រាប់ប្រើប្រាស់ដែលអាចរលាយជាដីបាន ឬដែលអាចយកទៅកែច្នៃប្រើឡើងវិញបាន (ចូលជាធរមានកាលពីថ្ងៃទី 7/1/2010) ។
- ការប្រើប្រាស់សំរាម និងសេវាប្រមូលសំរាម ចំពោះសំរាមដែលអាចរលាយជាដីបាននិងដែលអាចយកទៅកែច្នៃប្រើឡើងវិញបាន (ចូលជាធរមានកាលពីថ្ងៃទី 7/1/2010) ។
- ការប្រើប្រាស់ប្រអប់ស្នែងដាក់ម្ហូបអាហារ គឺត្រូវបានគេហាមឃាត់ (ចូលជាធរមានកាលពីថ្ងៃទី 1/1/2009) ។
- ការប្រើប្រាស់សម្ភារៈសមស្លាប្រាក់បិត និង បំពង់ប៊ីតប្លាស្ទិកគឺត្រូវបានគេហាមឃាត់ (ចូលជាធរមាននៅថ្ងៃទី 7/1/2018) ។
- ការមិនគោរពតាមបទបញ្ជាស្តីពីសម្ភារៈសម្រាប់ប្រើប្រាស់ម្ហូបអាហារនេះ អាចត្រូវទទួលបានការផាកពិន័យប្រាក់ចំនួន \$ 250 ។

ចាប់ផ្តើមចាត់វិធានការ៖

- ✓ ចូរប្រើប្រាស់សម្ភារៈសមស្លាប្រាក់បិត និងបំពង់ប៊ីតប្លាស្ទិក ដែលមានស្រាប់ឱ្យអស់ពីស្តុករបស់អ្នក មុនថ្ងៃទី 1 ខែកក្កដាឆ្នាំ 2018 ។ ប្រសិនបើអ្នកមិនអាចប្រើប្រាស់អស់ទេ សូមទាក់ទងមកយើងតាមលេខខាងក្រោម ដើម្បីកំណត់ពេលវេលាដែលអ្នកអាចចាប់គោរពតាមច្បាប់។
- ✓ សូមជ្រើសរើសប្រើប្រាស់នូវប្រអប់/កំប៉ង់ដាក់ម្ហូប សមស្លាប្រាក់បិត និង បំពង់ប៊ីត ដែលត្រូវតាមច្បាប់ ។
- ✓ ផ្តល់សមស្លាប្រាក់បិត និងបំពង់ប៊ីត តែតាមការស្នើសុំប៉ុណ្ណោះ ហើយប្រើប្រាស់ប្រអប់ដាក់ស្នែងសម្រាប់ឱ្យអតិថិជន ជ្រើសយកសមស្លាប្រាក់បិត និងបំពង់ប៊ីត ដោយខ្លួនគេផ្ទាល់ ប្រសិនបើអ្នកមិនទាន់ធ្វើបែបនេះ នាពេលបច្ចុប្បន្ននោះទេ។
- ✓ ដាក់ផ្តាច់ឱ្យច្បាស់លើផ្ទះសំរាម ដែលសម្រាប់ដាក់របស់ដែលអាចយកទៅ កែច្នៃប្រើឡើងវិញ និងដែលអាចរលាយជាដីបាន នៅតាមកន្លែងបុគ្គលិក និងកន្លែងអតិថិជន។
- ✓ រៀបចំឱ្យមានសេវាប្រមូលសំរាម ដើម្បីប្រមូលសំរាមដែលអាចរលាយជាដី និង ដែលអាចយកទៅកែច្នៃប្រើឡើងវិញបាន ។

ជំនួយឥតគិតថ្លៃ៖

សូមទំនាក់ទំនងមក SPU តាមរយៈ GreenBusiness@Seattle.Gov ឬ តាមរយៈលេខ 206-343-8505 ឬចូលមើលវិបសាយ SPU នៅ seattle.gov/util/GreenYourBusiness សម្រាប់ព័ត៌មានបន្ថែម ។ នៅវិបសាយនោះ អ្នកអាចស្នើសុំរកសម្ភារៈផ្សេងៗដោយឥតគិតថ្លៃ ដែលរួមទាំងបំណុលប្រកាស និងស្លឹកយ៉ែ ដើម្បីជួយអ្នកបង្ហាញប្រាប់ទៅបុគ្គលិក និងអតិថិជនរបស់អ្នក អំពីសម្ភារៈអ្វីខ្លះ ដែលអាចរលាយជាដីបាន និងសម្ភារៈអ្វីខ្លះ ដែលអាច យកទៅកែច្នៃប្រើឡើងវិញបាន និងអ្វីខ្លះជាលក្ខខណ្ឌច្បាប់តម្រូវនៅទីក្រុង Seattle។ សូមអរគុណចំពោះកិច្ចសហការណ៍ និងការប្តេជ្ញាចិត្តរបស់អ្នក ក្នុងការជួយឱ្យទីក្រុង Seattle សន្សំសំចៃធនធាន និងកាត់បន្ថយកាកសំណល់ ។

ដោយភាពស្មោះត្រង់,
Seattle Public Utilities
Green Business Program

For interpretation services please call 206-684-3000.
如需口譯服務請電 206-684-3000。
통역 서비스를 원하시면 206-684-3000 번으로 전화해 주십시오.
Wixii adeegyada turjubaanka fadlan wac 206-684-3000.
Para servicios de traducción, por favor llame al 206-684-3000.
Para sa serbisyo ng tagapagpaliwanag, tumawag sa 206-684-3000.
Muốn yêu cầu dịch vụ thông dịch xin gọi số 206-684-3000.

សេចក្តីសង្ខេបនៃលក្ខខណ្ឌច្បាប់តម្រូវស្តីពីសម្ភារៈញ៉ាំម្ហូបអាហារក្នុងក្រុង Seattle៖ (SMC 21.36.086)

! ការហាមឃាត់ចំពោះការប្រើបំពង់បឺត និងស្លាបព្រាសមកំបិតប្លាស្ទិក ចាប់មានប្រសិទ្ធភាពពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2018 នេះតទៅ។ អាជីវកម្មលក់ម្ហូបអាហារទាំងអស់គឺត្រូវបានគេហាមឃាត់មិនឱ្យប្រើបំពង់បឺត និងស្លាបព្រាសមកំបិតប្លាស្ទិក នៅក្នុងក្រុង Seattle ។ ការលើកលែងជាបណ្តោះអាសន្នចំពោះការប្រើបំពង់បឺត និងស្លាបព្រាសមកំបិតប្លាស្ទិក នឹងផុតកំណត់ ហើយការប្រើបំពង់បឺត និងស្លាបព្រាសមកំបិតដែលអាចរលាយជាដីបាន នឹងត្រូវបានគេតម្រូវដោយច្បាប់ ដែលចូលជាធរមានចាប់ពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2018 នេះតទៅ។



- មានប្រសិទ្ធភាពពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2010 អាជីវកម្មលក់ម្ហូបអាហារទាំងអស់ត្រូវបានហាមឃាត់ ទាំងនៅក្នុងហាង ឬនៅក្រៅហាង មិនឱ្យលក់ ឬផ្គត់ផ្គង់អាហារ ដោយប្រើ សម្ភារៈសំរាប់ញ៉ាំអាហារដែលមានជាតិប្លាស្ទិកដែលប្រើហើយចោលឡើយ។ ប្រអប់ដាក់ម្ហូបអាហារដែលត្រូវបានប្រើ សម្រាប់ដាក់ម្ហូបក្នុងហាង ត្រូវតែជាសម្ភារៈដែលអាចរលាយជាដីបាន និងប្រអប់ដាក់ម្ហូបទិញខ្លួន អាចជាប្រអប់ក្រដាសដែលអាចរលាយជាដីបាន ឬអាចយកទៅកែច្នៃប្រើឡើងវិញបាន ។
- សម្ភារៈដែលអាចរលាយជាដីបានដែលគេបានអនុញ្ញាតឱ្យប្រើនោះគឺជាប្រអប់ និងសម្ភារៈញ៉ាំអាហារ ដែលត្រូវបានគេធ្វើតេស្ត និងអនុម័ត ពីកន្លែងត្រួតពិនិត្យភាពរលាយក្នុងតំបន់។

ស្លាបព្រាសមកំបិត និងបំពង់បឺតប្លាស្ទិក ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ នៅក្នុងទីក្រុង Seattle ដែល ចាប់មានប្រសិទ្ធភាពពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018 នេះតទៅ ។

សម្ភារៈញ៉ាំអាហារដែលបានអនុញ្ញាតឱ្យប្រើ រួមមានផលិតផល ស្លាបព្រាសមកំបិត និងបំពង់បឺតដែលមានភាពរឹងមាំ ឬ អាចរលាយជាដីបាន ដែលត្រូវបានគេឯកភាពឱ្យប្រើ។

<p>Los utensilios de plástico y los popotes de plástico están prohibidos en Seattle a partir del 1ero de julio de 2018.</p> <p>Los únicos utensilios y popotes desechables que están permitidos para uso comercial son aquellos que tienen la etiqueta "compostable", los cuales están hechos de materiales que se pueden convertir en compost. Los utensilios y popotes reusables están permitidos.</p>	<p>Spanish</p> <p>Español</p>
<p>2018年7月1日開始，西雅圖禁止使用塑料餐具和塑料吸管。</p> <p>允許使用的餐具包括認可的可堆肥餐具和吸管。</p>	<p>Chinese</p> <p>中文</p>
<p>Dụng cụ ăn (thìa, đĩa, đũa) và ống hút dùng một lần bằng nhựa sẽ bị cấm ở Seattle kể từ ngày 1 tháng 7 năm 2018.</p> <p>Các dụng cụ ăn dùng một lần được phép sử dụng bao gồm thìa, đĩa, đũa và ống hút được công nhận là có thể phân hủy được gọi là compostable.</p>	<p>Vietnamese</p> <p>Tiếng Việt</p>
<p>플라스틱 식기와 플라스틱 빨대는 2018년 7월 서비스를 위해 사용이 허용된 식기는 오직 분해 가능한 것으로 승인된 식기와 빨대만 포함합니다.</p>	<p>Korean</p> <p>한국어</p>



សំរាប់ព័ត៌មានលម្អិតអំពីផលិតផលដែលគេអនុម័តថាអាចរលាយបាននោះ សូមចូលទៅ៖

seattle.gov/util/GreenYourBusiness